



សន្និសីទនៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០

សំណួរដែលសួរជាញឹកញាប់

តើសន្និសីទនៃការយល់ឃើញពីអំពើពុករលួយគឺជាអ្វី?

សន្និសីទនៃការយល់ឃើញពីអំពើពុករលួយ (CPI) ធ្វើការផ្តល់ពិន្ទុ និងចំណាត់ថ្នាក់ចំពោះបណ្តាប្រទេស និងដែនដីនានា តាមរយៈការវាយតម្លៃពីទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈរបស់ប្រទេសទាំងនោះ ដោយផ្អែកលើការយល់ឃើញរបស់អ្នកជំនាញ និងអ្នកប្រតិបត្តិការកិច្ច។ សន្និសីទCPI គឺជាការគណនាបញ្ចូលគ្នានៃការស្ទង់មតិ និងការវាយតម្លៃពីអំពើពុករលួយ ចំនួន ១៣ របស់ស្ថាប័នដែលមានកិត្តិនាមផ្សេងៗ។ សន្និសីទCPI គឺជាសូចនាករនៃអំពើពុករលួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។

តើប្រភពទិន្នន័យអ្វីខ្លះ ដែលត្រូវបានប្រើប្រាស់សម្រាប់សន្និសីទនៃការយល់ឃើញពីអំពើពុករលួយ?

សន្និសីទនៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០ ត្រូវបានគណនាដោយប្រើប្រាស់ប្រភពទិន្នន័យចំនួន ១៣ របស់ស្ថាប័នឯករាជ្យចំនួន ១២ដែលមានជំនាញក្នុងការវិភាគអំពីអភិបាលកិច្ច និងបរិយាកាសអាជីវកម្ម។ ប្រភពព័ត៌មានដែលត្រូវបានប្រើប្រាស់សម្រាប់សន្និសីទCPIឆ្នាំ២០២០ គឺផ្អែកទៅលើទិន្នន័យដែលត្រូវបានចេញផ្សាយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។¹ សន្និសីទCPI ប្រើប្រាស់តែប្រភពទិន្នន័យទាំងឡាយណាដែលផ្តល់ពិន្ទុចំពោះបណ្តាប្រទេស និងដែនដី និងវាយតម្លៃពីការយល់ឃើញរបស់អ្នកជំនាញពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសទាំងនោះ។ សម្រាប់ព័ត៌មានលម្អិតអំពីប្រភពទិន្នន័យប្រភេទអ្នកចូលរួមសម្ភាសន៍ ហើយនិងកម្រងសំណួរស្រាវជ្រាវ សូមចូលទៅអាន [ឯកសារពិពណ៌នាអំពីប្រភពទិន្នន័យរបស់សន្និសីទCPI](#) នេះ។

ហេតុអ្វីបានជាយើងត្រូវការសន្និសីទនៃការយល់ឃើញពីអំពើពុករលួយ ប្រសិនបើមានប្រភពទិន្នន័យចំនួន ១៣ ផ្សេងទៀត ធ្វើការវាយតម្លៃពីអំពើពុករលួយនៅក្នុងវិស័យសាធារណៈរួចហើយ?

គុណសម្បត្តិ ៤ចំនុច ដែលធ្វើឱ្យសន្និសីទនៃការយល់ឃើញពីអំពើពុករលួយ គឺជាសូចនាករមួយដ៏មានតម្លៃផ្នែកអភិបាលកិច្ច រួមមាន៖

1. សន្និសីទ CPI មានវិសាលភាពគ្របដណ្តប់លើភូមិសាស្ត្រជាលក្ខណៈសកល
2. សន្និសីទ CPI មានភាពគួរឱ្យទុកចិត្តជាងប្រភពនីមួយៗដែលត្រូវបានយកមកប្រើប្រាស់ដោយឡែក ព្រោះវាទូទាត់បន្ថយភាពខុសឆ្គងបានមួយកម្រិតថែមទៀតពីលើទិន្នន័យទាំងនោះ ដោយសន្និសីទCPI

¹ មានករណីលើកលែងតែ១ប៉ុណ្ណោះ គឺការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាហ្វ្រិក ដែលត្រូវបានប្រមូលក្នុងឆ្នាំ២០១៨។

- ធ្វើការគណនាពិន្ទុជាមធ្យមដោយប្រើប្រាស់ទិន្នន័យយ៉ាងហោចណាស់ ៣ផ្សេងគ្នា ឬច្រើនរហូតដល់ ១៣ទិន្នន័យ។
3. សន្ទស្សន៍CPI មានមាត្រដ្ឋានពិន្ទុពី០ ទៅ១០០ ដែលអាចព្រែករកភាពខុសគ្នាបានកាន់តែប្រសើរពាក់ព័ន្ធនឹងការយល់ឃើញពីអំពើពុករលួយ បើធៀបនឹងទិន្នន័យទាំងនោះដែលមានមាត្រដ្ឋានពិន្ទុត្រឹម ១-៧ ឬ ១-១០ប៉ុណ្ណោះសម្រាប់ប្រទេសនីមួយៗ
 4. ខណៈប្រភពទិន្នន័យទាំងនោះវាយតម្លៃពីលក្ខណៈផ្សេងៗគ្នានៃអំពើពុករលួយក្នុងវិស័យសាធារណៈដូចនេះសន្ទស្សន៍CPI គឺជាការច្របាច់បញ្ចូលគ្នានូវទិដ្ឋភាពផ្សេងគ្នានៃអំពើពុករលួយទាំងនោះឱ្យទៅជាសូចនាករតែមួយ។

ហេតុអ្វីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានវាយតម្លៃដោយពឹងផ្អែកទៅលើការយល់ឃើញ?

ជាទូទៅ អំពើពុករលួយ គឺជាសកម្មភាពខុសច្បាប់ទាំងឡាយណាដែលមានភាពលាក់កំបាំងដោយចេតនា និងអាចត្រូវបានរកឃើញតាមរយៈរឿងអាស្រូវ ការស៊ើបអង្កេត ឬការផ្ដន្ទាទោសប៉ុណ្ណោះ។ ខណៈអ្នកស្រាវជ្រាវមកពីមជ្ឈដ្ឋានបញ្ញវន្ត សង្គមស៊ីវិល និងរដ្ឋាភិបាលបានធ្វើការងារជាច្រើនទាក់ទងនឹងការវាយតម្លៃពីអំពើពុករលួយក្នុងវិស័យជាក់លាក់មួយចំនួន ប៉ុន្តែបច្ចុប្បន្ននេះពុំមានសូចនាករណាមួយដែលវាយតម្លៃពីអំពើពុករលួយនៅកម្រិតថ្នាក់ជាតិដោយផ្ទាល់ និងល្អិតល្អន់នោះឡើយ។ ដើម្បីធ្វើឱ្យសន្ទស្សន៍CPIលេចជាប្រភពឡើងប្រភពទិន្នន័យ និងការស្ទង់មតិទាំងអស់ខាងលើបានប្រើប្រាស់នូវកម្រងសំណួរដែលបានឆ្លងកាត់ការរៀបចំយ៉ាងយកចិត្តទុកដាក់ដើម្បីប្រមូលព័ត៌មានពីអ្នកចូលរួមសម្ភាសន៍ម្នាក់ៗ។ (សម្រាប់ព័ត៌មានលម្អិតអំពីប្រភពទិន្នន័យ និងកម្រងសំណួរទាំងនោះ [សូមអានទីនេះ](#)។) សន្ទស្សន៍CPIបានប្រមូលនូវការយល់ឃើញរបស់ភាគីពាក់ព័ន្ធនានា ដែលជាទូទៅមានទំនាក់ទំនងយ៉ាងខ្លាំងទៅលើសូចនាករនៃអំពើពុករលួយ ដូចជាបទពិសោធន៍របស់ប្រជាពលរដ្ឋនៅក្នុងសំណួរជាដើម ត្រូវបានសិក្សានៅក្នុង[ការវាស់វែងពីអំពើពុករលួយជាសកល\(GCB\)](#)។

តើមានប្រទេស ឬដែនដីណាខ្លះ ដែលត្រូវបានយកមកសិក្សានៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០? ហេតុអ្វី?

ចំពោះប្រទេស ឬដែនដីមួយដែលត្រូវបានដាក់បញ្ចូលនៅក្នុងការធ្វើចំណាត់ថ្នាក់នេះ ប្រទេសនោះត្រូវតែមានប្រភពទិន្នន័យយ៉ាងហោចណាស់ចំនួន ៣របស់សន្ទស្សន៍CPI។ ប្រសិនបើមានប្រទេសណាមួយមិនត្រូវបានដាក់បញ្ចូលទៅក្នុងចំណាត់ថ្នាក់របស់សន្ទស្សន៍នេះ មានន័យថាចំនួនប្រភពទិន្នន័យសម្រាប់ប្រទេសនោះមិនគ្រប់គ្រាន់ ហើយក៏មិនមែនមានន័យថាប្រទេសនោះគ្មានអំពើពុករលួយដែរ។ ក្នុងឆ្នាំនេះ មានប្រទេស និងដែនដីសរុបចំនួន ១៨០ ត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។

តើអ្វីជាភាពខុសគ្នារវាងចំណាត់ថ្នាក់ និងពិន្ទុរបស់ប្រទេស ឬដែនដីទាំងនោះ?

ពិន្ទុរបស់ប្រទេស/ដែនដីមួយចង្អុលបង្ហាញពីកម្រិតនៃការយល់ឃើញពីអំពើពុករលួយនៅក្នុងវិស័យសាធារណៈនៅលើមាត្រដ្ឋានពិន្ទុ០-១០០ ដែល០ មានន័យថាពុករលួយខ្លាំង ហើយ១០០គឺស្មាតស្ម័គ្រខ្លាំង។ ចំណាត់ថ្នាក់របស់ប្រទេសនីមួយៗបង្ហាញពីលេខរៀងរបស់ប្រទេសនោះធៀបនឹងប្រទេសផ្សេងទៀតដែលមាន

ក្នុងសន្ទស្សន៍នេះ។ ចំណាត់ថ្នាក់អាចមានការផ្លាស់ប្តូរ ប្រសិនបើចំនួនប្រទេសដែលត្រូវបានដាក់បញ្ចូលទៅក្នុងសន្ទស្សន៍នេះមានការផ្លាស់ប្តូរ។

តើសន្ទស្សន៍ CPI គ្របដណ្តប់ទៅលើទិដ្ឋភាពអ្វីខ្លះនៃអំពើពុករលួយ?

ប្រភពទិន្នន័យរបស់សន្ទស្សន៍CPI គ្របដណ្តប់លើទិដ្ឋភាពនៃអំពើពុករលួយដូចខាងក្រោម ដោយផ្អែកលើកម្រងសំណួរដាក់លាក់ដែលត្រូវបានប្រើដើម្បីប្រមូលទិន្នន័យ៖

- សំណួរ
- ការបង្វែរមូលនិធិសាធារណៈ
- ការរីករាលដាលនៃមន្ត្រីដែលប្រើប្រាស់តួនាទីដើម្បីផលប្រយោជន៍ឯកជន ដោយមិនប្រឈមនឹងទណ្ឌកម្មនាពេលខាងមុខ
- លទ្ធភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់អំពើពុករលួយ និងពង្រឹងយន្តការសុចរិតភាពប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យសាធារណៈ
- បែបបទរដ្ឋបាល និងការិយាធិបតេយ្យហួសហេតុ ដែលអាចបង្កើនឱកាសនៃការប្រព្រឹត្តអំពើពុករលួយ
- ការតែងតាំងតួនាទីដោយផ្អែកលើសមត្ថភាព និងផ្អែកលើបក្ខពួកនិយមនៅក្នុងវិស័យសាធារណៈ
- ការផ្ដន្ទាទោសផ្អែកព្រហ្មទណ្ឌប្រកបដោយប្រសិទ្ធភាពទៅលើមន្ត្រីពុករលួយ
- ការមានច្បាប់គ្រប់គ្រាន់ស្តីពីការបញ្ចេញព័ត៌មានហិរញ្ញវត្ថុ និងការបញ្ចៀសទំនាស់ផលប្រយោជន៍ក្នុងចំណោមមន្ត្រីសាធារណៈ
- ការគាំពារផ្នែកច្បាប់ទៅលើបុគ្គលរាយការណ៍ អ្នកកាសែត និងអ្នកស៊ើបអង្កេត នៅពេលពួកគេរាយការណ៍ករណីសំណួរ និងអំពើពុករលួយ
- ឥទ្ធិពលរបស់ធុរជនទៅលើមន្ត្រីសាធារណៈ
- សិទ្ធិរបស់សង្គមស៊ីវិលក្នុងការទទួលបានព័ត៌មានអំពីកិច្ចការសាធារណៈ។

សម្រាប់កម្រងសំណួរទាំងស្រុងដែលត្រូវបានប្រើប្រាស់ដោយប្រភពទិន្នន័យរបស់សន្ទស្សន៍CPI សូមស្វែងរក [ឯកសារពិពណ៌នាអំពីប្រភពទិន្នន័យទាំងនោះនៅទីនេះ](#)។

តើទិដ្ឋភាពអ្វីខ្លះនៃអំពើពុករលួយ ដែលសន្ទស្សន៍ CPI មិនគ្របដណ្តប់?

ប្រភពទិន្នន័យរបស់សន្ទស្សន៍CPI មិនគ្របដណ្តប់លើទិដ្ឋភាពនៃអំពើពុករលួយ ដូចខាងក្រោមទេ៖

- ការយល់ឃើញ ឬបទពិសោធន៍របស់ប្រជាពលរដ្ឋទាក់ទងនឹងអំពើពុករលួយ
- ការកេងបន្លំពន្ធ
- រំហូរហិរញ្ញវត្ថុទុច្ចរិត
- អ្នកដែលអាចជំរុញឱ្យមានអំពើពុករលួយ (មេធាវី គណនេយ្យករ ទីប្រឹក្សាហិរញ្ញវត្ថុជាដើម)
- ការលាងលុយកខ្វក់
- អំពើពុករលួយក្នុងវិស័យឯកជន
- សេដ្ឋកិច្ចនិងទីផ្សារក្រៅផ្លូវការ។

តើប្រទេស/ដែនដីដែលទទួលបានពិន្ទុទាបជាងគេ គឺជាប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរបំផុតលើពិភពលោកមែនឬទេ ?

មិនមែនទេ។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករនៃការយល់ឃើញពីអំពើពុករលួយនៅក្នុងវិស័យសាធារណៈដូចជា អំពើពុករលួយក្នុងផ្នែករដ្ឋបាល និងនយោបាយជាដើម។ វាមិនមែនជាការវិនិច្ឆ័យទៅលើកម្រិតនៃអំពើពុករលួយរបស់ប្រទេស ឬសង្គមមួយទាំងស្រុង ឬទៅលើគោលនយោបាយ ឬសកម្មភាពរបស់ស្ថាប័នឯកជនរបស់ប្រទេសនោះឡើយ។ ប្រជាពលរដ្ឋរបស់ប្រទេស/ដែនដីដែលទទួលបានចំណាត់ថ្នាក់ទាបនៅក្នុងសន្ទស្សន៍នេះ ជារឿយៗបង្ហាញនូវក្តីបារម្ភស្រដៀងគ្នា និងធ្វើការប្តោលទោសទៅលើអំពើពុករលួយ ក៏ដូចគ្នាទៅនឹងប្រជាពលរដ្ឋដែលនៅក្នុងប្រទេសដែលទទួលបានពិន្ទុខ្ពស់ផងដែរ។

ជាងនេះទៅទៀត ប្រទេស/ដែនដីដែលទទួលបានពិន្ទុទាបជាងគេ គឺជាប្រទេសដែលត្រូវបានយល់ឃើញថា វិស័យសាធារណៈមានអំពើពុករលួយធ្ងន់ធ្ងរក្នុងចំណោមប្រទេសដទៃទៀតដែលស្ថិតនៅក្នុងសន្ទស្សន៍នេះ។ ហើយសន្ទស្សន៍នេះមិនបានផ្តល់ព័ត៌មានទាក់ទងនឹងប្រទេស/ដែនដីផ្សេងទៀតដែលមិនត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើចំណាត់ថ្នាក់ឡើយ។

តើពិន្ទុក្នុងឆ្នាំ២០២០របស់ប្រទេសមួយ អាចប្រៀបធៀបជាមួយនឹងឆ្នាំមុនៗបានដែរឬទេ ?

បាន។ ជាផ្នែកមួយនៃការកែសម្រួលវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់ដើម្បីគណនាសន្ទស្សន៍CPI នៅឆ្នាំ២០១២ យើងបានបង្កើតមាត្រដ្ឋានពិន្ទុថ្មី០-១០០។ ពិន្ទុរបស់ប្រទេសនីមួយៗដែលត្រូវបានផ្តល់ឱ្យដោយប្រភពទិន្នន័យទាំងនោះ ត្រូវបានគណនាមាត្រដ្ឋានឡើងវិញ ដោយប្រើប្រាស់មធ្យមភាគ និងគម្លាតគំរូលក្ខណៈសកល ចាប់តាំងឆ្នាំ២០១២ជាឆ្នាំគោល។ តាមរយៈការប្រើប្រាស់មាត្រដ្ឋាននេះ យើងអាចប្រៀបធៀបពិន្ទុសន្ទស្សន៍CPIក្នុងឆ្នាំមួយទៅឆ្នាំមួយទៀតបាន រាប់ពីឆ្នាំ២០១២មក។ ដោយសារការកែសម្រួលវិធីសាស្ត្រនេះ ពិន្ទុនៃសន្ទស្សន៍CPI នៅមុនឆ្នាំ២០១២ មិនអាចប្រៀបធៀបគ្នាបានទេ។

សម្រាប់ព័ត៌មានបន្ថែមអំពីការកែសម្រួលវិធីសាស្ត្រក្នុងឆ្នាំ២០១២ សូមចូលទៅកាន់៖ [Corruption Perceptions Index – An updated Methodology for 2012.](#)

តើខ្ញុំអាចស្វែងរកតារាងលទ្ធផលទាំងស្រុងទៅតាមឆ្នាំផ្សេងៗនៅឯណា ?

អ្នកអាចស្វែងរកព័ត៌មាននេះនៅលើគេហទំព័ររបស់យើងនៅ[ទីនេះ](#)។

ខ្ញុំចង់បង្កើតឡើងនូវលទ្ធផលសន្ទស្សន៍ CPI សម្រាប់ការបោះពុម្ពផ្សាយផ្ទាល់ខ្លួនរបស់ខ្ញុំ។ តើខ្ញុំត្រូវការស្នើសុំការអនុញ្ញាតដែរឬទេ ?

ទេ។ លុះត្រាតែមានការណែនាំបែបនោះ។ មាតិការបស់អង្គការតម្លាភាពអន្តរជាតិ ត្រូវបានរ៉ាប់រងដោយអាជ្ញាប័ណ្ណCreative Commons Attribution-NoDerivs 4.0។ នេះមានន័យថាអ្នកមានសេរីភាពក្នុងការប្រើការងាររបស់យើងដោយមិនចាំបាច់ទាក់ទងមកយើងទេ ដរាបណាអ្នកអនុលោមទៅតាមលក្ខខណ្ឌនៅក្នុងអាជ្ញាប័ណ្ណនោះ។ ហើយអ្នកអនុលោមតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ ដរាបណាអ្នកបង្ហាញប្រាប់ពីឯកសារយោង និងតំណភ្ជាប់ទៅកាន់ឯកសាររបស់យើង ដូចខាងក្រោម៖

ចំណងជើងមាតិកា (ឆ្នាំ) ដោយអង្គការតម្លាភាពអន្តរជាតិ មានអាជ្ញាប័ណ្ណ CC-BY-ND 4.0

សូមដាក់តំណភ្ជាប់ទៅកាន់មាតិការបស់អង្គការតម្លាភាពអន្តរជាតិ ក្រោម **ចំណងជើងមាតិកា (ឆ្នាំ)** ដែលបានបញ្ជាក់ខាងលើ។

លក្ខណៈ "NoDerivs" មានន័យថា វាមិនត្រូវបានអនុញ្ញាតឱ្យបញ្ចូល ឬផ្លាស់ប្តូរមាតិកានៅក្រោមអាជ្ញាប័ណ្ណដែលបានបញ្ជាក់នោះឡើយ។

តើខ្ញុំអាចប្រៀបធៀបលទ្ធផលដែលមានមុនឆ្នាំ២០១២បានដែរឬទេ?

ទេ។ ដោយសារការកែសម្រួលវិធីសាស្ត្ររបស់យើងក្នុងឆ្នាំ២០១២ លទ្ធផលសន្និសីទមុនឆ្នាំនោះ មិនអាចយកមកធ្វើការប្រៀបធៀបបានទេ។ មានតែលទ្ធផលសន្និសីទចាប់ពីឆ្នាំ ២០១២ប៉ុណ្ណោះ ដែលអាចយកមកធ្វើការប្រៀបធៀបបាន។

តើខ្ញុំអាចប្រៀបធៀបរវាងប្រទេសនានាបានដែរឬទេ បើប្រទេសទាំងនោះត្រូវបានវាយតម្លៃដោយប្រភពទិន្នន័យផ្សេងៗគ្នា?

បាន។ តាមរយៈដំណើរការនៃគណនាពិន្ទុឡើងវិញតាមមាត្រដ្ឋានរបស់យើង ប្រភពទិន្នន័យទាំងនោះកាន់ខិតទៅជិតមធ្យមភាគសកល និងគ្មានគំរូ ដោយមានទិន្នន័យឆ្នាំ២០១២ជាមូលដ្ឋាន ដើម្បីអនុញ្ញាតឱ្យមានការប្រៀបធៀបទៅតាមពេលវេលា។ ចំពោះការបកស្រាយទាំងស្រុងនៃដំណើរការគណនាមាត្រដ្ឋានពិន្ទុឡើងវិញរបស់យើង សូមអានកំណត់សម្គាល់ស្តីពី [វិធីសាស្ត្របច្ចេកទេស](#)។

ប្រទេសរបស់ខ្ញុំបានផ្លាស់ប្តូរពិន្ទុសន្និសីទ CPI ចំនួន ១ ឬ២ពិន្ទុ។ តើនេះមានន័យថាអំពើពុករលួយបានកើនឡើង/ថយចុះដែរឬទេ?

សន្និសីទCPI គឺជាសូចនាករមានលក្ខណៈផ្សំបញ្ចូលគ្នា ដែលយ៉ាងហោចណាស់មានប្រភពទិន្នន័យចំនួន៣ ត្រូវបានប្រើសម្រាប់ប្រទេសមួយក្នុងការគណនាពិន្ទុសន្និសីទនេះ។ ចំពោះបណ្តាប្រទេសមួយចំនួន ប្រភពទិន្នន័យទាំងនោះបានផ្តល់ពិន្ទុឱ្យស្រដៀងៗគ្នា ខណៈប្រទេសផ្សេងទៀត ទទួលបានពិន្ទុឆ្ងាយពីគ្នា។ យើងរាយការណ៍ពីភាពខុសគ្នានេះ ដោយប្រើប្រាស់កំហុសស្តង់ដារ និងកម្រិតខ្ពស់ និងទាបនៃចន្លោះជឿទុកចិត្ត។ ប្រទេសដែលទទួលបានពិន្ទុស្រដៀងៗគ្នាផ្តល់ឱ្យដោយប្រភពទិន្នន័យទាំងនោះ នឹងមានគម្លាតគំរូតូច ខណៈប្រទេសដែលមានពិន្ទុខុសគ្នាច្រើន នឹងមានកម្រិតលម្អៀងធំ។ ការប្រែប្រួលពិន្ទុសន្និសីទ CPI ចំនួន ១ ឬ ២ពិន្ទុ មិនមានន័យថា ពិតជាមានការផ្លាស់ប្តូរតាមបែបស្ថិតិទេ។ ការប្រែប្រួលតាមបែបស្ថិតិ ត្រូវបានរាយការណ៍នៅក្នុងតារាងលទ្ធផល Excel របស់យើង។ សូមអានឯកសារ Excel ដែលមានចំណងជើងថា៖ ["Statistically Significant Changes"](#) ។

តើសន្ទស្សន៍ CPI អាចប្រាប់ពីតំរូវការពេញលេញពីអំពើពុករលួយនៅក្នុងប្រទេសណាមួយបានដែរឬទេ?

ទេ។ សន្ទស្សន៍CPI ត្រូវបានកំណត់នៅក្នុងវិសាលភាពមួយ ដែលគ្របដណ្តប់ទំហំនៃការយល់ឃើញពីអំពើពុករលួយនៅក្នុងវិស័យសាធារណៈរបស់អ្នកជំនាញ និងអ្នកប្រកបការងារក្នុងប្រទេសនោះ។ ដើម្បីបំពេញនូវទស្សនៈនេះហើយទាញយកទិដ្ឋភាពផ្សេងៗគ្នានៃអំពើពុករលួយ អង្គការតម្លាភាពអន្តរជាតិ បានផលិតការស្រាវជ្រាវពីអំពើពុករលួយទាំងបែបគុណភាព និងបរិមាណទាំងនៅក្នុងកម្រិតពិភពលោកដែលធ្វើឡើងដោយលេខាធិការដ្ឋានរបស់ខ្លួន និងនៅថ្នាក់ជាតិតាមរយៈសាខាអង្គការតម្លាភាពអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងប្រទេសជាង១០០ នៅជុំវិញពិភពលោក។

បន្ថែមលើសន្ទស្សន៍ CPI នេះ អង្គការតម្លាភាពអន្តរជាតិ មានឯកសារស្រាវជ្រាវជាលក្ខណៈសកលតំបន់ និងការស្រាវជ្រាវតាមវិស័យដទៃទៀត។ ព័ត៌មានលម្អិត អាចរកបានតាម [គេហទំព័ររបស់យើង](#)។

តើមានការត្រួតពិនិត្យឯករាជ្យ លើសុពលភាពនៃវិធីសាស្ត្ររបស់សន្ទស្សន៍ CPI ដែរឬទេ?

មជ្ឈមណ្ឌលស្រាវជ្រាវរួមនៃគណៈកម្មាធិការអឺរ៉ុប បានធ្វើសវនកម្មឯករាជ្យលើសន្ទស្សន៍CPI ឆ្នាំ២០១៧ និងវិធីសាស្ត្ររបស់សន្ទស្សន៍នេះ។ ការធ្វើសវនកម្មដូចគ្នានេះ ត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១២ បន្ទាប់ពីមានការបញ្ចូលវិធីសាស្ត្រថ្មីមួយសម្រាប់គណនាសន្ទស្សន៍ CPI ។ សវនកម្មទាំងពីរបានរកឃើញថា សន្ទស្សន៍ CPI គឺមានប្រទាក់ក្រឡាគ្នាតាមលក្ខណៈទស្សនៈទាននិងផ្នែកស្ថិតិ ព្រមទាំងមានរចនាសម្ព័ន្ធដែលមានតុល្យភាព។ របាយការណ៍ និងអនុសាសន៍ទាំងស្រុងអាចរកបាននៅ [គេហទំព័ររបស់យើង](#)។

តើការផ្លាស់ប្តូរតាមបែបស្ថិតិត្រូវបានគណនាយ៉ាងដូចម្តេច?

ចាប់តាំងពីឆ្នាំ២០១៨ អង្គការតម្លាភាពអន្តរជាតិប្រើប្រាស់វិធីសាស្ត្រមួយដែលត្រូវបានកែសម្រួលដើម្បីគណនាកម្រិតលម្អៀង និងeffect size ដោយផ្អែកលើអនុសាសន៍របស់មជ្ឈមណ្ឌលស្រាវជ្រាវរួមនៃគណៈកម្មាធិការអឺរ៉ុប។ ការផ្លាស់ប្តូរតាមបែបស្ថិតិត្រូវបានគណនាដោយប្រើទំហំeffect size គម្លាតគំរូ និងចំនួនប្រភពទិន្នន័យដែលត្រូវបានប្រើសម្រាប់ប្រទេសនីមួយៗ។ ការប្រែប្រួលពិន្ទុសន្ទស្សន៍CPIត្រូវបានចាត់ទុកថាមានសារៈសំខាន់តាមបែបស្ថិតិ ដោយប្រើចន្លោះជឿទុកចិត្តកម្រិត៩០%។ ការពិពណ៌នាទាំងស្រុង រួមទាំង រូបមន្តនានាអាចរកបាននៅក្នុងកំណត់ចំណាំស្តីពី [វិធីសាស្ត្របច្ចេកទេស](#)។